



**អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា**

Extraordinary Chambers in the Courts of Cambodia  
Chambres Extraordinaires au sein des Tribunaux Cambodgiens

<b>ឯកសារដើម</b> ORIGINAL DOCUMENT/DOCUMENT ORIGINAL
ថ្ងៃ ខែ ឆ្នាំ ទទួល (Date of receipt/Date de reception): ..... 28 / 09 / 2010 .....
ម៉ោង (Time/Heure): ..... 14:00 .....
មន្ត្រីទទួលបន្ទុកសំណុំរឿង/Case File Officer/L'agent chargé du dossier: ..... Ratanak .....

**សំណើសុំការកែតម្រូវ**

**Request for Correction**

**Demande de Rectificatif**

**សំណុំរឿងលេខ (Case/ Dossier):** 002/19-09-2007-CETC/BCJI (CP 67)

<b>កែលម្អឯកសារលេខ:</b> To Document No(s): Cote des documents à rectifier :	<b>ERN(s):</b>	<b>កាលបរិច្ឆេទ:</b> Request Date:	<b>ប្រភេទកំណែ:</b> Correction Type: Type de Correction:
D365/2/10 (FRENCH ONLY)	00533204-00533214	28 September 2010	<input checked="" type="checkbox"/> <b>កែលម្អឯកសារដើម</b> Change to Original Correction à apporter à l'original  <input type="checkbox"/> <b>កែលម្អឯកសារបកប្រែ</b> Change to Translation Correction à apporter à la traduction  <input type="checkbox"/> <b>រៀបចំថាត់ថ្នាក់ឡើងវិញ</b> Reclassification Nouveau classement

**មូលហេតុនៃការកែតម្រូវ (Reason for changes/ Explications):**  
Correction of administrative error

**លម្អិតនៃការកែតម្រូវ (Details/ Détails):**  
Delete last sentence of paragraph 21 of French decision- See attached for amended and restated decision

**ភាគីស្នើសុំ:**  
Filing Party/ Déposé par: PTC

**ហត្ថលេខា**  
Signature: *S. Clanton*

**បានទទួលការឯកភាពពីក្រឡាបញ្ជី(ចំពោះឯកសារដើម):**  
Approved by Greffier (for originals): S. Clanton  
Approuvé par le greffier (pour les originaux) :

**ហត្ថលេខា**  
Signature: *S. Clanton*

**បានទទួលការឯកភាពពីអង្គភាពបកប្រែភាសា(ចំពោះការបកប្រែ):**  
Approved by ITU (for translations):  
Approuvé par le Groupe d'interprétation et de traduction (pour la traduction) :

**ហត្ថលេខា:**  
Signature: